




តង់តរបស់ឆីប

Let's  Read

 The Asia Foundation





ម៉ាក់ មើលតង់តីរបស់ខ្ញុំនែ៎។
អូ វាពិតជាស្អាតមែន។



តើកូនយកប្រដាប់ប្រដាផាត់ពណ៌របស់កូនទៅណា ធីប?
បាន យកទៅក្នុងតង់តីរបស់ខ្ញុំ។



ផាត់ពណ៌នៅក្នុងតង់តី គឺសប្បាយណាស់ម៉ាក។
ម៉ាកដឹងហើយ។



ធិប ដល់ម៉ោងញ៉ាំទឹកដោះគោហើយកូន។
រួចនឹងញ៉ាំនៅក្នុងតង់តិរបស់ខ្ញុំ។



ឆ្លឹក! ឆ្លឹក...

ពេលកូនញាំក្នុងតង់តី ទឹកដោះគោនេះឆ្ងាញ់ជាងមុន ម៉ាក៏។




ធីប ដល់ម៉ោងចូលគេងហើយ ។
យប់នេះ ខ្ញុំគេងក្នុងតង់ត្រឹមរបស់ខ្ញុំហើយ ម៉ាក់។



បានកូន រាត្រីស្អាត! ម៉ាក់ទៅគេងហើយណា។




អីម.....



ម៉ាក...



ម៉ាក់ ប៉ា កូនយកតង់តីមកជាមួយដែរ...



តើប៉ាអាចគេងក្នុងតង់ត្រីរបស់កូនបានទេ?
ប្រាកដជាបាន ប៉ា។



ពិតមែនហើយ...គេងក្នុងតង់តីជាមួយម៉ាក់ប៉ាពិតជាល្អខ្លាំងណាស់។

Brought to you by



The Asia Foundation

Let's Read is an initiative of The Asia Foundation's Books for Asia program that fosters young readers in Asia and the Pacific.

booksforasia.org

To read more books like this and get further information about this book, visit letsreadasia.org

Original Story

Cái lều của Tít (*THE TENT OF TIP*), Published by Kim Dong Publishing House, © Kim Dong Publishing House. Released under CC BY-NC 4.0.

This work is a modified version of the original story. © The Asia Foundation, 2020. Some rights reserved. Released under CC BY-NC 4.0.



For full terms of use and attribution,

<http://creativecommons.org/licenses/by-nc/4.0/>

Contributing translators: Se Minea, Somey Chheang, and Chou Chinith